

អត្ថប្រយោជន៍ត្រូវបានធានារ៉ាប់រង	ផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ (COPAYS)
ចំនួនអតិបរមាប្រចាំឆ្នាំ	គ្មានចំនួនអតិបរមាប្រចាំឆ្នាំទេ *
ផ្ទៃក្របខ័ណ្ឌប្រចាំឆ្នាំមុនពេលធានារ៉ាប់រងបង់ឱ្យ (Deductible)	គ្មានផ្ទៃក្របខ័ណ្ឌប្រចាំឆ្នាំមុនពេលធានារ៉ាប់រងបង់ឱ្យទេ
ការទៅពិនិត្យសុខភាពទូទៅ & សុខភាពសាច់ដុំ និងឆ្អឹង	អ្នកបង់ប្រាក់ចំនួន \$5 ពេលពិនិត្យសុខភាពម្តងៗ
សេវាកម្មធ្វើជាគ្លីនិក & សេវាកម្មបង្ការ	
ការពិនិត្យសុខភាពជាប្រចាំ & ការពិនិត្យសង្កេតបន្ត	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការឆក់ស្នៀ X	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការសម្អាតធ្មេញ	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការព្យាបាលប្រព័ន្ធយូធារណៈ	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ស្រទាប់ថិកការពារធ្មេញ (ធ្មេញមួយគ្រាប់)	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការពិនិត្យក្រដាសរោគវិនិច្ឆ័យក្បាល និងក	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
សេចក្តីណែនាំពីអាយុយមាត់ធ្មេញ	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
តារាងសុខភាពអាក្បាលធ្មេញ	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការវាយតម្លៃសុខភាពអាក្បាលធ្មេញ	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ផ្នែកជួសជុល និងស្តារឡើងវិញ	
ការបិទធ្មេញ	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ធ្មេញក្រណាត់ស៊ីណេម៉ា អ៊ីម៉ូនូឡូស	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ ***
ផ្នែកដាក់ធ្មេញ	
ធ្មេញស្ទីតលើ ឬក្រោមទាំងអស់	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ **
ធ្មេញស្ពាន (ធ្មេញមួយគ្រាប់)	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ **
ផ្នែកដាក់បណ្តុលធ្មេញ & ផ្នែកដាក់អាក្បាលធ្មេញ	
ការព្យាបាលបណ្តុលធ្មេញ – ធ្មេញមុខ	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការព្យាបាលបណ្តុលធ្មេញ – ធ្មេញថ្នាមមុខ	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការព្យាបាលបណ្តុលធ្មេញ – ធ្មេញថ្នាម	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការដក់ព្យាបាលជំងឺអាក្បាលធ្មេញ (មួយភាគបួន)	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការសម្អាតបណ្តុលធ្មេញ (មួយភាគបួន)	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការដក់កាត់មាត់ធ្មេញ	
ការដក់ធ្មេញ (ធ្មេញមួយគ្រាប់)	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការដក់កាត់ដក់ធ្មេញ	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការព្យាបាលពត់តម្រង់ធ្មេញ	
ការព្យាបាលមុនពេលពត់តម្រង់ធ្មេញ	អ្នកបង់ផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗចំនួន \$150 ***
ការព្យាបាលពត់តម្រង់ធ្មេញទាំងអស់	អ្នកបង់ផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗចំនួន \$900 ។
ការដំបង្គោលធ្មេញ	
ការដក់ដំបង្គោលធ្មេញ	អត្ថប្រយោជន៍ដំបង្គោលធ្មេញចំនួនអតិបរមា \$1,500 ក្នុងមួយឆ្នាំប្រតិទិន
សេវាកម្មផ្សេងៗ	
ថ្នាំស្លឹក	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ផ្ទៃមុខឌីជីថលឆ័យទុក្ខសាស្ត្រ	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ឧស្ម័នសង្កត់ Nitrous Oxide	ត្រូវបានធានារ៉ាប់រងដោយផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ
ការពិនិត្យសុខភាពផ្នែកកទេស	អ្នកបង់ប្រាក់ចំនួន \$30 ពេលពិនិត្យម្តង
ប្រាក់បង្វិលសរសេរប្រាប់ការថែទាំសង្គ្រោះបន្ទាន់នៅក្រៅតំបន់	អ្នកបង់កម្រៃលើសពីចំនួន \$250

* អត្ថប្រយោជន៍សម្រាប់ TMJ ការដក់ដំបង្គោលធ្មេញ និងការដក់ឆ្អឹងថ្នាម មានអត្ថប្រយោជន៍អតិបរមា ប្រសិនបើត្រូវបានធានារ៉ាប់រង។ ** ត្រូវបានបង្កើតឡើងសម្រាប់បង្គោលធ្មេញ (ធ្មេញមុខ ធ្មេញស្ពាន និងធ្មេញស្ទីត) និងមិនជាអត្ថប្រយោជន៍ដែលត្រូវបានធានារ៉ាប់រងឡើយ។ *** ផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ ត្រូវបានកំណត់ក្នុងផ្ទៃមុខចំណែកសម្រាប់ការព្យាបាលពត់តម្រង់ធ្មេញទាំងអស់ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាល។

ត្រូវបានធានាដោយ Willamette Dental of Washington, Inc.

សេវាកម្មដែលបានបង្ហាញនេះ គឺត្រូវបានផ្តល់ឲ្យដោយការព្យាបាលទូទៅមួយចំនួន ដែលត្រូវបានធានារ៉ាប់រងនៅក្នុងកម្រិតបង់ប្រាក់។ នៅក្នុងលិខិតបញ្ជាក់ធានារ៉ាប់រង រួមបញ្ចូលនូវសេចក្តីព្រាងយោបល់ពេញលេញ អំពីអត្ថប្រយោជន៍ដែលបានធានារ៉ាប់រង និងផ្ទៃមុខចំណែកពេលទៅពេទ្យម្តងៗ។

លក្ខខណ្ឌលើកលែង

និងដែនកម្រិត

នេះគ្រាន់តែជាសេចក្តីសង្ខេបប៉ុណ្ណោះ។ ទៅក្នុងលិខិតបញ្ជាក់ធានារ៉ាប់រង រួមបញ្ចូលនូវសេចក្តីបរិយាយលម្អិតលម្អាស់ពីដែនកម្រិត និងលក្ខខណ្ឌលើកលែង។

លក្ខខណ្ឌលើកលែង

- ការផ្សារផ្គង់ធូលី។

- ធូលីស្ពាន ធូលីក្រោម ធូលីស្លឹក ឬគ្រឿងសប្បុរសឱ្យ និងសេវាផ្លូវឱ្យណាត់ជួប ឬ

សាកពាក់ម៉ឺនដង ប្រសិនបើគ្រឿងសប្បុរសឱ្យនោះបានដាក់ ឬពាក់ លើសពី 60 ថ្ងៃ ក្រោយពីការបញ្ចប់នូវការធានារ៉ាប់រង។

- ការបញ្ចប់ ឬការផ្តល់ការព្យាបាល ឬសេវាកម្ម ដែលបានធ្វើ ឬចាប់ផ្តើម មុនថ្ងៃដែលធានារ៉ាប់រងមានប្រសិទ្ធភាព។

- ការថតកាំរស្មីតូ Cone beam CT X-rays និងការថតស្កេន CT

- គ្រាប់ធូលីសម្រាប់បង្គោល ឬជើងបង្គោល (ធូលីក្រោម ធូលីស្ពាន និងធូលីស្លឹក)។

- បង្គោលធូលី ដែលបានដាក់ដាំ ទៅមុនថ្ងៃប្រសិទ្ធភាពនៃការធានារ៉ាប់រងរបស់សមាជិក ដែលមិនទាន់បានផ្ទេរចល័ត ឬក៏ការដាំបង្គោលធូលីសម្រាប់ព្យាបាលធូលីទឹកដោះ ឬធូលីទឹកដោះផង និងធូលីស្រកុផង។

- ការព្យាបាលបណ្តាលធូលី ដែលបានផ្ទេរចល័ត លើសពី 60 ថ្ងៃ គិតចាប់ពីពេលបញ្ចប់នូវការធានារ៉ាប់រង។

- បង្គោល Eposteal, បង្គោល transosteal, បង្គោល endodontic endosseous, ឬបង្គោលធូលីខ្វាត់ក្នុង

- ការពិនិត្យ ឬការពិគ្រោះ ដែលត្រូវការចាំបាច់ ពាក់ព័ន្ធនឹងសេវាកម្មមិនស្ថិតក្នុងបញ្ជីសេវាកម្មដែលបានធានារ៉ាប់រងតែប៉ុណ្ណោះ។

- សេវាកម្មនៃការសិក្សា ឬស្រាវជ្រាវពិសោធន៍ និងការពិនិត្យ ឬការពិគ្រោះដែលពាក់ព័ន្ធ។

- ការស្តារមាត់ធូលីរ៉ាប់រង រាប់ទាំង ការស្តារមាត់ឡើងវិញ ដោយប្រើធូលីក្រោម ធូលីស្ពាន ឬបង្គោលធូលី និងការស្តារការទាំទំពារ រាប់ទាំង ធូលីក្រោម ធូលីស្ពាន ឬបង្គោលធូលី ដែលប្រើសម្រាប់ដាក់ដល់បង្គីត កែប្រែកម្ពស់រាងធូលីដើម និងក្រោម ស្តារការទាំទំពារឡើងវិញ ឬកែតម្រូវការប៉ះ កកិត ឬសឹកធូលី។

- ការវេទទាំក្នុងមន្ទីរពេទ្យ ដែលនៅក្រៅការវិវាយវិធានពេទ្យធូលី សម្រាប់ការព្យាបាលមាត់ធូលីសេវាកម្មត្រូវពេទ្យ ឬផ្ទៃសេវាផ្សេងៗ

- ការវេទទាំ ការជួសជុល ការប្តូរ ឬការបញ្ចប់ការដាំបង្គោលធូលីដែលមានស្រាប់ ដែលបានចាប់ផ្តើម ឬធ្វើដោយអ្នកផ្តល់សេវាដែលមិនចូលរួមក្នុងគម្រោង ដោយគ្មានសំបុត្របញ្ជូនពី

អ្នកផ្តល់សេវារបស់ Willamette Dental Group, P.C.

- ការវេទទាំ ការជួសជុល ការប្តូរ ឬការបញ្ចប់ការដាំបង្គោលធូលីដែលមានស្រាប់ ដែលបានចាប់ផ្តើម ឬធ្វើ មុនថ្ងៃប្រសិទ្ធភាពនៃការធានារ៉ាប់រងរបស់សមាជិក។

- សេវាកម្មស្តារទម្រង់ និងមុខងារផ្គង់ថ្នាំ និងមុខ

- ជំរឿនធូលីប្រើពេលយប់។

- ការដាក់កាត់ផ្គង់ថ្នាំ លើកលែងតែស្ថិតក្នុងបញ្ជីសេវាកម្មត្រូវបានធានារ៉ាប់រងទៅក្នុងកិច្ចសន្យា។

- ការស្តារឡើងវិញនៃបង្គោលខ្លួន។

- ការដាក់កែ កែតម្រូវឡើងវិញ ឬកែសម្រួល និងសេវាកម្មផ្សេងទៀត ដែលមានគោលបំណងចម្បង ដើម្បីកែលម្អ កែ ឬលើកបរិមាណឱ្យល្អប្រសើរ។

- ថ្នាំជេដប្រូតា និងថ្នាំមិនចាត់ជេដប្រូតា និងថ្នាំពេទ្យប្រើមុនការព្យាបាល

- ប្រាក់កម្រៃរបស់អ្នកផ្តល់សេវា សម្រាប់ការណាត់ជួប ដែលបានទុកខាង ឬក៏លុបចោល ដោយគ្មានការជូនដំណឹង 24 ម៉ោងជាមុន។

- ការប្តូរគ្រឿងធូលីដែលបាត់បង់ ការប្តូរគ្រឿងធូលីដែលខូច ដោយសារទេការប្រើប្រាស់ ការប្រើខុស ឬការធ្វេសប្រហែស។

- ការប្តូរគ្រឿងស្តារសំប្បែង។

- សេវាកម្ម និងការពិនិត្យ ឬការពិគ្រោះ ដែលពាក់ព័ន្ធ ដែលមិនស្ថិតក្នុងគម្រោងព្យាបាលជា

កំណត់ ឬមិនត្រូវបានណែនាំ និងឯកភាពដោយគ្រូពេទ្យធូលីរបស់ Willamette Dental Group, P.C.។

- សេវាកម្ម និងការពិនិត្យ ឬការពិគ្រោះដែលពាក់ព័ន្ធ ទៅក្នុងកម្រិត ដែលមិនចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យ ការវេទទាំ ឬការព្យាបាលបញ្ហាដែលពាក់ព័ន្ធ។

- សេវាកម្មដោយបុគ្គល ក្រៅពីពេទ្យធូលី ពេទ្យធូលីស្លឹក ពេទ្យរោគាម័យ ឬជំនួយការពេទ្យធូលីដែលមានអាជ្ញាប័ណ្ណ។

- សេវាកម្មសម្រាប់ការធ្វើរោគវិនិច្ឆ័យ ឬព្យាបាលបញ្ហាសន្លាក់ថ្នាំ និងសាច់ដុំថ្នាំ ប្រសិនបើមិនស្ថិតក្នុងបញ្ជីសេវាកម្មដែលត្រូវបានធានារ៉ាប់រងទៅក្នុងកិច្ចសន្យាទេ។



ដែនកម្រិត

- ប្រសិនបើសេវាកម្មជំនួសផ្សេងទៀតអាចប្រើប្រាស់បាន ដើម្បីព្យាបាលបញ្ហាសុខភាព

សេវាកម្ម ដែលបានណែនាំដោយគ្រូពេទ្យធូលីរបស់ Willamette Dental Group, P.C. គឺត្រូវបានធានារ៉ាប់រង។

- សេវាកម្ម ដែលរំពឹងក្នុងកិច្ចសន្យា ដែលត្រូវបានផ្តល់ជូន ដើម្បីកែតម្រូវបញ្ហាខូចទ្រង់ទ្រាយពីកំណើត ឬពីការលូតលាស់ ដែលប៉ះពាល់ដល់មុខងារធូលី និងប្រព័ន្ធផ្លូវធូលី និងត្រូវបានធានារ៉ាប់រងសម្រាប់កុមារក្នុងមន្ទីរ ប្រសិនបើកំណត់បាននូវភាពចាំបាច់ផ្នែកទទួលស្រាវជ្រាវ។

- ការព្យាបាលប្រសិទ្ធផលឡើងវិញ ដែលធ្វើដោយគ្រូពេទ្យធូលីរបស់ Willamette Dental Group និងត្រូវបានធានារ៉ាប់រង

ជារដ្ឋាននៃការព្យាបាលលើកដំបូង សម្រាប់រយៈពេល 24 ខែដំបូង។ ការព្យាបាលប្រសិទ្ធផលឡើងវិញ ដែលធ្វើដោយអ្នកផ្តល់សេវាមិនចូលរួមក្នុងគម្រោង និងត្រូវបង់ថ្លៃរួមចំណែកពេលទៅពេទ្យផ្សេងៗ ដែលពាក់ព័ន្ធ។

- ថ្នាំសន្លប់ ត្រូវបានធានារ៉ាប់រងជាមួយនឹងផ្ទៃមុខណែកពេលទៅពេទ្យផ្សេងៗ ដែលរំពឹងទៅក្នុងកិច្ចសន្យា ប្រសិនបើប្រើថ្នាំសន្លប់នៅការវិវាយវិធានពេទ្យធូលី ពេលផ្តល់សេវាកម្មដែលត្រូវបានធានារ៉ាប់រង និងចាំបាច់ផ្នែកទទួលស្រាវជ្រាវ ព្រោះអ្នកចុះឈ្មោះមានអាយុក្រោម 7 ឆ្នាំ មានពិការភាពនៃការលូតលាស់ ឬពិការអ្វីមួយ។

- សេវាកម្មដែលផ្តល់ជូនដោយគ្រូពេទ្យធូលីនៅក្នុងមន្ទីរពេទ្យ ត្រូវតែបំពេញនូវលក្ខខណ្ឌតម្រូវដែលរំពឹងក្នុងកិច្ចសន្យា ដើម្បីទទួលបានការធានារ៉ាប់រង។

- ការប្តូរធូលីស្លឹក ធូលីក្រោម ធូលីប៉ះ inlay, onlay, ឬគ្រឿងសប្បុរសឱ្យផ្សេងទៀត ត្រូវបានធានារ៉ាប់រង ប្រសិនបើមានអាយុកាលលើសពី 5 ឆ្នាំ ហើយការប្តូរថ្មី គឺចាំបាច់ផ្នែកទទួលស្រាវជ្រាវ។

- ធូលីក្រោម ពុម្ព ឬគ្រឿងស្តារប្រយោលផ្សេងទៀត ត្រូវបានធានារ៉ាប់រង ប្រសិនបើចាំបាច់ផ្នែកទទួលស្រាវជ្រាវ និងត្រូវបានណែនាំដោយគ្រូពេទ្យធូលីរបស់

Willamette Dental Group, P.C.។